

របាយការណ៍

ប្រចាំឆ្នាំ ២០២១



🏠 ការិយាល័យកណ្តាល៖

អាគារលេខ #១៣២ ផ្លូវ១៩៣ កែង៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ (៨៥៥)២៣ ៩៧០ ០០០

Email : info@prasethpheapfinance.com

ចក្ខុវិស័យ និងបេសកកម្ម	៣
ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល	៤
ចំណាប់អារម្មណ៍របស់អគ្គនាយក	៦
ព្រឹត្តិការណ៍សំខាន់ៗ	៧
សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី	៨
រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី	៩
ភាគទុនិក	១០
ប្រវត្តិរបស់អតិថិជនរបស់យើង	១០
ក្រុមប្រឹក្សាភិបាល	១១
គណៈគ្រប់គ្រង	១៤
វឌ្ឍនភាពរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក	១៨
ផលិតផល និងសេវាកម្ម	១៩
លទ្ធផលផ្នែកប្រតិបត្តិការ	១៩
អតិថិជន និងផលប៉ះពាល់ឥណទាន	២១
របាយការណ៍ក្រុមប្រឹក្សាភិបាល	២៤
សេចក្តីរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ	២៨
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣១
របាយការណ៍លទ្ធផល	៣២
របាយការណ៍បម្រែបម្រួលមូលធន	៣៣
របាយការណ៍លំហូរសាច់ប្រាក់	៣៤
ដំណើរកម្សាន្តរបស់បុគ្គលិកប្រចាំឆ្នាំ	៣៦
ការិយាល័យទំនាក់ទំនង	៣៧



ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ៖

“ ជាគ្រឹះស្ថានដែលមានទំនុកចិត្ត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ”

បេសកកម្ម៖

ផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន និងជនបទ ប្រកបដោយតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

ចំណាប់អារម្មណ៍របស់ ប្រធានក្រុមប្រឹក្សាភិបាល



ទោះបីជាបទបញ្ញត្តិផ្សេងៗ និងអត្រាការប្រាក់មានការផ្លាស់ប្តូរ ការប្រែប្រួលទីផ្សារ និងកំណើននៃការប្រកួតប្រជែង និងមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏យើងឃើញថានោះគឺជាឱកាសល្អសម្រាប់យើងដែរ។ យើងប្តេជ្ញាអនុវត្តយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងផ្តល់ជូននូវផលិតផល និងសេវាកម្មល្អៗរបស់យើង ដែលជួយពង្រឹងដល់វប្បធម៌ ក៏ដូចជាដល់បុគ្គលិកយើង ដើម្បីជំរុញកំណើន និងទទួលយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរក្នុងទីផ្សារ។

អ្វីដែលរយៈពេលកន្លងនេះបានបង្ហាញ គឺថាយុទ្ធសាស្ត្ររបស់យើងកំពុងដំណើរការទៅយ៉ាងល្អ។ យើងមានទំនុកចិត្តជាងសព្វមួយដង

ព្រោះយើងបានជ្រើសរើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ហើយយើងក៏មានធនធានមនុស្សពេញពេញដោយសមត្ថភាព ដើម្បីប្រឈមនឹងការងារផ្សេងៗក្នុងថ្ងៃអនាគត។ ខណៈដែលយើងកំពុងបន្តស្វែងរកកំណើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព យើងនឹងបន្តនាំយកអតិថិជន និងម្ចាស់ភាគហ៊ុន ចូលរួមក្នុងការធ្វើដំណើររបស់យើងដោយដឹកនាំឆ្លងកាត់ពេលវេលាដ៏លំបាក ទៅកាន់អនាគតដ៏ត្រចះត្រចង់។

ពីមួយឆ្នាំទៅមួយឆ្នាំ ទុនវិនិយោគសរុបរបស់យើងបានកើនឡើង ខណៈពេលដែលកម្ចីហ្សូសកាលកំណត់បានចម្រុះពីមួយខែ ទៅមួយខែដល់ចំណុចមួយដែលកម្ចីទាំងនោះមិនប៉ះពាល់ដល់គុណភាពនៃការផ្តល់កម្ចីរបស់យើងទៀតឡើយ។ លើសពីនេះបុគ្គលិករបស់យើងមិនត្រឹមតែមានសមត្ថភាពផ្តល់សេវាកម្មកម្ចីលឿនរហ័ស និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ពួកគាត់ថែមទាំងមានសមត្ថភាពគ្រប់គ្រងចំណូល និងចំណាយផ្សេងៗតាមរយៈបញ្ជីសាខាយើងផងដែរ។ នៅក្នុងឆ្នាំ២០២១ ប្រសិទ្ធភាពហ្វាយនែន មានកំណើនគួរឲ្យកត់សម្គាល់ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប អាជីវកម្មខ្នាតតូច និងកសិករ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ប្រសិទ្ធភាពហ្វាយនែន បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនសកម្មចំនួន ១.២០៩នាក់ ដែលគិតជាទឹកប្រាក់ដុលសរុបមានចំនួន ៤.០៥២.៩៤៤ដុល្លារ។ ឥណទានដែលមានហានិភ័យរក្សានៅត្រឹម ៦,៦១% មកត្រឹមចុងខែធ្នូ ឆ្នាំ២០២១។ ដូច្នេះ វាបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកប្រតិបត្តិការរបស់យើងនៅកម្រិតសាខាក្នុងការដោះស្រាយកម្ចីហ្សូសកាលកំណត់។

ក្នុងឆ្នាំ២០២២ ប្រសិទ្ធភាព ហ្វាយនែន មានគោលបំណងបង្កើនប្រសិទ្ធភាព និងសមត្ថភាព នៃប្រតិបត្តិការរបស់យើង ក៏ដូចជាបើកសាខាថ្មីៗបន្ថែមទៀតដើម្បីបង្កើនភាគហ៊ុនក្នុងទីផ្សារ និងទាក់ទាញម្ចាស់ភាគហ៊ុនថ្មីៗបន្ថែមទៀតដោយអនុវត្តតាមផែនការអាជីវកម្ម៥ឆ្នាំរបស់យើង។ ដោយយោងទៅលើការប្រកួតប្រជែងទីផ្សារ និងតម្រូវការរបស់អតិថិជន ថ្នាក់គ្រប់គ្រងបានរៀបចំផែនការអាជីវកម្ម៥ឆ្នាំ(២០២២-២០២៦) ដើម្បីបើកសាខាថ្មីៗបន្ថែមទៀតដើម្បីនាំប្រសិទ្ធភាពហ្វាយនែនឲ្យកាន់តែជិតទីតាំងរបស់អតិថិជន និងដើម្បីឲ្យពួកគាត់កាន់តែស្គាល់ ប្រសិទ្ធភាពហ្វាយនែន កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះថ្នាក់គ្រប់គ្រងរបស់យើងបានរៀបចំផែនការស្តារ (Refreshment Plan) សម្រាប់បុគ្គលិក ដើម្បីពិនិត្យមើលឡើងវិញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពរាល់កំណត់ចំណាំ ការធ្វើវិសោធនកម្មផ្សេងៗដល់បុគ្គលិករៀងរាល់ត្រីមាស។ ថ្នាក់គ្រប់គ្រងរបស់យើងបានផ្តល់ការបណ្តុះបណ្តាលជាគោល

ដៅសំខាន់ៗដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីធ្វើឲ្យជំនាញពួកគាត់កាន់តែប្រសើរឡើង។ លើសពីនេះថ្នាក់គ្រប់គ្រងក្នុងផ្នែកឥណទាននឹងព្យាយាមពង្រឹងគុណភាពកម្ចី និងដោះស្រាយកម្ចីខូចមួយចំនួននៅត្រឹមក្រោម១% ដើម្បីធ្វើឲ្យកម្ចីរបស់យើងល្អប្រសើរ។

ជាទីបញ្ចប់ ខ្ញុំសូមអរគុណដល់បុគ្គលិក ក៏ដូចជាថ្នាក់គ្រប់គ្រង ប្រសិទ្ធភាពហ្វាយនែន ទាំងអស់ដែលបានសម្រេចលទ្ធផលជាផ្លែផ្កាតាមរយៈការខិតខំប្រឹងប្រែងដូចដែលយើងបានឃើញនៅថ្ងៃនេះ។ ប្រសិនបើយើងគ្មានបុគ្គលិក និងថ្នាក់គ្រប់គ្រងដែលមានការលះបង់ខ្ពស់ប្រសិទ្ធភាពហ្វាយនែនក៏គ្មានអ្វីដូចសព្វថ្ងៃនេះដែរ។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបន្តការសហការរបស់យើងក្នុងថ្ងៃអនាគត ដើម្បីធានាថា ប្រសិទ្ធភាពហ្វាយនែន និងមាននិរន្តរភាពមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ចំណាប់អារម្មណ៍របស់អគ្គនាយក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបើកបម្រើសេវាកម្ម ហិរញ្ញវត្ថុជូនអតិថិជន និងសាធារណៈជនបន្ទាប់ពីគ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ មកដល់ចុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានមានការិយាល័យកណ្តាលមួយ និងសាខាចំនួនបួន ដែលមាន ទីតាំងការិយាល័យសាខាដូចជា៖ (១) សាខាក្រុងភ្នំពេញ (២) សាខាស្រុកបាទី (៣) សាខាស្រុកជើងព្រៃ និងទី(៤) សាខាខេត្តកំពង់ស្ពឺ ដែលមានផលប៉ុន្តែកម្ចីដុល សរុបចំនួន ៤.០៥២.៩៤៤ដុល្លារ និងអតិថិជនសកម្មចំនួន១.២០៩នាក់ (អតិថិ ជនជាស្ត្រីចំនួន ៨៨៩នាក់)។ គ្រឹះស្ថានមានបុគ្គលិកចំនួន៤៩នាក់ (បុគ្គលិកស្ត្រី ចំនួន១៦នាក់) ដែលក្នុងនោះ១១នាក់ជាបុគ្គលិកជំនាញនៅការិយាល័យកណ្តាល និង៣៨នាក់ទៀតជាបុគ្គលិកដែលធ្វើការនៅតាមសាខារបស់គ្រឹះស្ថាន។ ដើម្បីបន្តសម្រេចបានតាមគោលដៅ និង ផែនការរបស់គ្រឹះស្ថានប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២២នាពេលខាងមុខ នេះ គ្រឹះស្ថានបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចតទៅ៖



១. គ្រឹះស្ថាននឹងពង្រីកសេវាកម្មកាន់តែទូលាយជូនដល់ប្រជាពលរដ្ឋ និងបន្ថែមនូវសេវាថ្មី ក្នុងតម្លៃសមរម្យ ព្រមទាំងតាមតម្រូវការ ។
២. គ្រឹះស្ថាននឹងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក ព្រមទាំងដាក់ចេញនូវប្រព័ន្ធស្វ័យប្រវត្តិដើម្បីជួយ សម្រួលដល់ការងារឲ្យកាន់តែមានភាពប្រសើរឡើង។
៣. គ្រឹះស្ថាននឹងពង្រឹងគុណភាពឥណទាន ព្រមទាំងបញ្ចេញឥណទានដោយតម្លាភាពស្របតាមទស្សនៈ រយៈពេលវែងរបស់ខ្លួន ។
៤. ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ ព្រមទាំងការអនុវត្តតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដោយរួមទាំង ការគោរពតាមស្តង់ដារជាតិ និងអន្តរជាតិ។
៥. គ្រឹះស្ថាននឹងផ្តល់សេវាកម្មជូនអតិថិជនដោយបុគ្គលិកមានជំនាញច្បាស់លាស់ និងប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈខ្ពស់។
៦. បង្កើនភាពងាយស្រួលក្នុងការសងត្រឡប់មកវិញរបស់អតិថិជនតាមរយៈភ្នាក់ងារទូទាត់ផ្សេងៗ។
៧. ពង្រឹងសមត្ថភាពរបស់បុគ្គលិកតាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅគ្រឹះស្ថាន។
៨. ផ្តល់កម្ចីជាប្រាក់រៀលឲ្យបាន១០%(ដប់ភាគរយ)នៃផលប៉ុន្តែកម្ចីសរុប។

ជាទីបញ្ចប់តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាគទុនិក និងប្រធានក្រុមប្រឹក្សាភិបាល ដែលបានដឹកនាំ និងគាំទ្រដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថាន និង សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់បំណុល និងអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ដំណើរការប្រតិបត្តិ ការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

អគ្គនាយក

គង់ ប៊ុននរិន

ព្រឹត្តិការណ៍សំខាន់ៗ

ប្រសិទ្ធភាពហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលីដេ.គូច ដែលជាមូលនិធិមិនស្វែងរកប្រាក់ចំណេញ ដោយធ្វើការងារជួយសង្គមលើគ្រប់វិស័យហើយមូលនិធិម៉េងលីដេ.គូច នេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុនម៉េងលីដេ.គូច អេឌូខេសិន។

២០០៥ ៖ អង្គការប្រជាជាតិហ្វាយនែនបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទំលក្រ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈដែលកំពុងជួបការលំបាក។ អង្គការប្រជាជាតិហ្វាយនែនបានផ្តល់កម្ចីជាងបីលានដុល្លារអាមេរិក ជូនដល់បុគ្គលិកសិស្សានុសិស្ស និងប្រជាពលរដ្ឋចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។

២០១៣ ៖ ដើម្បីសម្រេចទស្សនវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង” អង្គការប្រជាជាតិហ្វាយនែនបានកែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈដើម្បីរក្សាឲ្យបាននូវនិរន្តរភាពរបស់ខ្លួន។ ហើយនាពេលបច្ចុប្បន្ននេះអង្គការប្រជាជាតិហ្វាយនែន គឺជាអង្គភាពដាច់ដោយឡែកពីមូលនិធិម៉េងលីដេ.គូច។ អង្គការប្រជាជាតិហ្វាយនែន បានសន្យានិងប្តេជ្ញាចិត្តធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដែលរឹងមាំក្នុងការផ្តល់ប្រាក់កម្ចីដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងរីកចម្រើនលូតលាស់ និងជាចលករមួយក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ អង្គការប្រជាជាតិហ្វាយនែន ប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។

២០១៦ ៖ ប្រសិទ្ធភាពហ្វាយនែនបានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដែលមានលេខសម្គាល់ ម.ហ ៧៣ ហើយយើងបានប្រែក្លាយមកជា“ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី” ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយបានដាក់ប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គូច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល នៃប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ជាមួយការវិនិយោគទុនសរុបជាសាច់ប្រាក់ចំនួន ២.៩១៥.៧៦៦ ដុល្លារអាមេរិក ដែលនេះជាការបង្កើតឡើងដោយភាគទុនិកខ្មែរ១០០%។


២០១៧ ៖ សាខាពីរបស់ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម (ស្រុកជើងព្រៃ)។

២០២១ ៖ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី បានប្រតិបត្តិការទៅលើខេត្តចំនួន៥ ស្រុក៤២ ឃុំ១២២ ភូមិ៣៣៨ ហើយមានផលប៉ុន្តែសណ្ឋានដុលចំនួន៤.០៥២.៩៤៤ដុល្លារអាមេរិក និងមានអតិថិជនសកម្មចំនួន ១.២០៩នាក់។

សមិទ្ធផល របស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

របាយការណ៍សមិទ្ធផល	២០២១	២០២០	២០១៩	២០១៨
ខេត្ត	៥	៥	៥	៥
ស្រុក	៤២	៣១	៣០	៣១
ការិយាល័យ	៤	៤	៤	៤
បុគ្គលិក	៤៩	៥៦	៥៤	៦២
អតិថិជន (KHR)	៣១០	២៣៦	២២៦	១៩៦
អតិថិជន (USD)	៨៩៩	៨១៦	៨១៧	១.១៤៩
សរុបអតិថិជន	១.២០៩	១.០៥២	១.០៤៣	១.៣៤៥
ផលប័ត្រឥណទាន KHR (លានរៀល)	២.១៩៩,៤៧	២.២៤៩,៥៥	២.៦១៤,១១	១.១៣១,៦៦
ផលប័ត្រឥណទាន USD (លានដុល្លារ)	៣,៥១៣	៣,៥៧៣	៣,៥៨៥	៣,៩០០
សរុបផលប័ត្រឥណទាន (លានដុល្លារ)	៤,០៥២	៤,១២៨	៤,២២៧	៤,១៨១
ផលប័ត្រឥណទានហានិភ័យ (NPL)	២៦៧.៩៨៦,៣៩	៦០.៦៨៥,៩៩	៥០.០៥៨,៣១	៨៦.១៦៨,២២
ភាគរយផលប័ត្រឥណទានដែលមានហានិភ័យ (NPL)	៦,៦១%	១,៤៧%	១,១៨%	២,០៦%
ផលប័ត្រឥណទានលុបចេញពីបញ្ជី	៣៨.០៣៧	០	៣២.៥១៩	០
ផលប័ត្រឥណទានលុបចេញពីបញ្ជី(%)	០,៩៤%	០	០,៧៨%	០%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកប្រតិបត្តិការ (OSS)	១១៩%	១១៣,១៧%	១១១,០២%	១២២%
ស្វ័យភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ(FSS)	១០៤,២៩%	១០៤,០០%	១០៤,៩៤%	១២១%
អនុបាតសោធនភាព(CAR)	៧៣,១៥%	៧១,៣៨%	៧០,៩៦%	៧៧,៣០%
ទ្រព្យសកម្មសរុប(ដុល្លារ)	៥.០៦៥.៩១៣	៤.៩៨៤.០៨១	៤.៩៧០.១៨១	៤.៦៣៩.៥០៦
បំណុលសរុប(ដុល្លារ)	១.៣៩៣.៥១១	១.៤២៩.៤៣១	១.៥៧៦.៦២៧	១.២០៤.៧៥៣
ប្រាក់ចំណេញមុនពេលបង់ពន្ធ(ដុល្លារ)	១៦១.២៤៧	១២១.៥៤៩	៤២.៦៩១	១៥៧.២៥៨
ប្រាក់ចំណេញក្រោយពេលបង់ពន្ធ (ដុល្លារ)	១១៧.៧៥២	៩១.០៤៤	៥២.៩០៩	១០០.៤១១
ប្រាក់ចំណេញសុទ្ធផ្សេងបន្តិចមធ្យមភាគទ្រព្យសកម្មសរុប(ROA)	២,៣២%	១,៨៣%	១,០៦%	២,១៨%
ប្រាក់ចំណេញសុទ្ធផ្សេងបន្តិចមូលធន (ROE)	៣,២១%	២,៥៦%	១,៥៦%	២,៩៧%
អត្រាប្តូរប្រាក់	៤.០៧៤	៤.០៤៥	៤.០៧៥	៤.០១៨

រចនាសម្ព័ន្ធ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី



ភាគទុនិក

ល.រ	ឈ្មោះ	ភាគហ៊ុនសរុប	ចំនួនហ៊ុនសរុប	ភាគរយ
១	អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី	២.៨៧៣.១៧៨ ដុល្លារ	២.៨៧៣.១៧៨ ហ៊ុន	៩៨,៥៤%
២	លោក ឡុង ពិសី	៤២.៥៨៨ ដុល្លារ	៤២.៥៨៨ ហ៊ុន	១,៤៦%
សរុប		២.៩១៥.៧៦៦ ដុល្លារ	២.៩១៥.៧៦៦ ហ៊ុន	១០០%

ប្រវត្តិរបស់អតិថិជនរបស់យើង



លោក ហេង មេសា និងអ្នកស្រី តាន់ ស្រីពេជ្រ មានស្រុកកំណើតនៅភូមិកោះក្រី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គាត់មានកូនពីរនាក់ គាត់គឺជាអ្នកប្រកបរបរចិញ្ចឹមឃ្មុំ នៅក្នុងភូមិរបស់គាត់ (របរចិញ្ចឹមឃ្មុំនេះមានអាយុកាលប្រហែល ២ឆ្នាំហើយ)។ គាត់បានទទួលកម្ចីពីប្រសិទ្ធភាពហ្វាយនែនជាច្រើន

លើក ដើម្បីយកទៅពង្រីកអាជីវកម្មចិញ្ចឹមឃ្មុំរបស់គាត់ ធ្វើឱ្យអាជីវកម្មរបស់គាត់មានការរីកចម្រើន ហើយបច្ចុប្បន្ននេះគាត់កំពុងតែរៀបចំបើកសហគមន៍ធ្វើឱ្យអនាម័យខ្នាតតូចបន្ថែមទៀត។ ដូច្នេះ ចំពោះកម្ចីនេះ គាត់ពុំមានបញ្ហាអ្វីមួយជាមួយប្រសិទ្ធភាពហ្វាយនែននោះទេ ការសងប្រាក់ និងស្ថានភាពគ្រួសារល្អ ហើយយើងអាចស្នើផ្តល់ ឬផ្តល់ជូនគាត់នូវសាច់ប្រាក់កាន់តែច្រើនជាងនេះទៀតសម្រាប់កម្ចីនៅពេលបន្ទាប់ទៀត ប្រសិនបើគាត់មានតម្រូវការ។



សកម្មភាពអាជីវកម្មរបស់អតិថិជន



ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវបានគេស្គាល់ថាជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ហើយលោកមាន ឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន លោកមានតំណែង



ជា សមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្ត្រីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លឹបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រជំនាញវេជ្ជសាស្ត្រទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។

អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក លោកបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃ

មហាវិទ្យាល័យ គណិតសាស្ត្រ វិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជា សាស្ត្រាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុន ពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌូខេសិន នាឆ្នាំ២០០៥។

ការទទួលស្គាល់ ដែលលោកទទួលបានមានដូចជា ពានរង្វាន់កិត្តិយសដែលលោកទទួលបានមានដូចជា អ្នកឧកញ៉ា មនុស្សធម៌ប្រចាំឆ្នាំ ២០១៨ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំ ឆ្នាំ ២០១៥ និង ២០១៧ នៅក្នុងគេហទំព័រព័ត៌មានអនឡាញ Sabay News អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ ២០១៥ និង ២០១៦ នៅក្នុងទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា និងពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ឆ្នាំ ២០១៥ ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ក្រុងហុងកុង ដែលប្រគល់ ពានរង្វាន់ជូនដោយអតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោកជំទាវ Julia Gillard។

លោក គង់ វ៉ារ៉ា

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ



លោក គង់ វ៉ារ៉ា គឺជាអគ្គនាយកផ្នែកប្រតិបត្តិការនៃ Maritime Group ។ លោក គង់ វ៉ារ៉ា ត្រូវបានតែងតាំងជា អគ្គនាយកផ្នែកប្រតិបត្តិការនៅ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពអាជីវកម្មទាំងអស់ នៃ ក្រុមហ៊ុន និងក្រុមហ៊ុនឧបសម្ព័ន្ធរបស់ Maritime Group។ សកម្មភាពអាជីវកម្ម ចំបង គឺផ្ដោតសំខាន់ទៅលើ ការដឹកជញ្ជូន អាហារ និងភេសជ្ជៈ ធនាគារ និង ហិរញ្ញវត្ថុ សណ្ឋាគារ និងរមណីយដ្ឋាន ដី និង ការអភិវឌ្ឍអចលនទ្រព្យ ការធ្វើ ពាណិជ្ជកម្ម និងកសិកម្ម។ មុនពេល ចូលបម្រើការងារនៅ Maritime Group គាត់គឺជានាយកប្រតិបត្តិ ធនធានមនុស្ស និងប្រតិបត្តិប្រតិបត្តិការនៃ MJQE ។ ជាមួយនឹងមុខ

តំណែងនេះ គាត់បានដើរតួយ៉ាងសំខាន់ក្នុង ការផ្តល់ អនុសាសន៍ ទៅលើផែនការយុទ្ធសាស្ត្រដល់នាយកដ្ឋានទាំង អស់ ដើម្បីសំរេចបានតាមផែនការ អាជីវកម្ម របស់ MJQE ដោយក្នុងនោះរួមទាំងជាអភិបាលឯករាជ្យនៃការិយាល័យ របស់ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងការអភិវឌ្ឍន៍ “Good Corporate Governance”, the “Table of Commitment Authority” and “Profits Sharing Policy”, the Human Resources Department in developing “Group’s Policies”, “Employee Handbook” and “HR Policies & Procedures” ។

គាត់មានបទពិសោធន៍ ៣៧ឆ្នាំក្នុងវិស័យអាជីវកម្មផ្សេងៗដូចជា៖ កាសែត ទស្សនាវដ្តី ការវិនិយោគ ការបោះ ពុម្ព ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ វិស័យកាត់ដេរ ធនាគារ សណ្ឋាគារ កាស៊ីណូ ធានារ៉ាប់រងទូទៅ សំណង់ នាំចេញ និង នាំចូល អាហារ និងភេសជ្ជៈ ការវាយតម្លៃលើផលប៉ះពាល់ខាងបរិស្ថាន វិស័យអចលនទ្រព្យ និងវិស័យអប់រំ។ គាត់ ធ្លាប់កាន់មុខតំណែងជាថ្នាក់គ្រប់គ្រងដូចជា៖ ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល និងជានាយក គ្រប់គ្រង ផែនការជាមួយ MJQE ។ ដោយទទួលបានចំណេះដឹងទូលំទូលាយនៅក្រៅប្រទេសរបស់គាត់នៅ ទូរិន អ៊ីតាលី និង

ហាវី សហរដ្ឋអាមេរិច ហើយពេលខ្លះគាត់ត្រូវបានគេអញ្ជើញជាគ្រូបង្គោលនិង / ឬជាភ្នាក់ងារ ក្នុងការ ហ្វឹកហាត់ / សិក្ខា សាលាដែលបានធ្វើឡើងក្នុងនិងក្រៅប្រទេស។ គាត់បានទទួលសញ្ញាបត្រអនុបណ្ឌិត វិទ្យាសាស្ត្រ ពិសោធន៍នៅឆ្នាំ ១៩៧៤ និងសញ្ញាបត្រច្បាប់ឆ្នាំ ១៩៩០ ។

លោក ឡុង ពិសី សមាជិកក្រុមប្រឹក្សាភិបាល

លោក ឡុង ពិសី គឺជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ហើយលោកក៏ជា សមាជិកគណៈកម្មការជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន ម៉ែងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលលោកមានតួនាទីជានាយកនៃមជ្ឈមណ្ឌល ភាសា អេ អាយ អាយ សាខាម៉ៅសេទុង។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបនៅ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន លោក ឡុង ពិសី មានតួនាទីដ៏ សំខាន់ ក្នុងការត្រួតពិនិត្យលើការរៀបចំគម្រោងអាជីវកម្មរបស់ គ្រឹះស្ថានមួយនេះ ក៏ដូចជាជ្រើសរើសទៅលើអាជីវកម្មទាំងអស់ដែល ពាក់ព័ន្ធជាមួយនឹងគម្រោងថវិកាប្រចាំឆ្នាំ និងធ្វើយ៉ាងណាឱ្យ ប្រតិបត្តិការអាជីវកម្មមួយនេះដំណើរការទៅបានរលូន។ ទន្ទឹមនឹងនេះដែរ លោកមានតួនាទីគ្រប់គ្រងលើប្រតិបត្តិការ ទូទៅនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុងផងដែរ។

លោក ឡុង ពិសី បានចាប់ផ្តើមចូលបំពេញការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដោយឡែកលោកបានចាប់ផ្តើមចូលបំពេញការងារនៅក្រុមហ៊ុនម៉ែងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងឆ្នាំ ២០០៦ ដែលដំបូងឡើយលោកជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ។

ដោយសារការខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលល្អក្នុងការបង្រៀនអស់រយៈពេល៥ឆ្នាំ លោក ឡុង ពិសី ត្រូវ បានដំឡើងតួនាទីគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ទៅជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង បន្ទាប់មក លោកក៏ត្រូវបានដំឡើងតួនាទីគ្រូបង្រៀនទៅជាប្រធានគ្រូនៅក្នុងឆ្នាំ២០១០។

នៅក្នុងឆ្នាំ២០១៣ លោកក៏ត្រូវបានគណៈកម្មការជាន់ខ្ពស់បន្ថែមតួនាទីមួយទៀត ជាចាងហ្វាងទទួលបន្ទុកផ្នែក ភាសាអង់គ្លេសនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

ក្រោយពីការខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់អស់រយៈពេល៥ឆ្នាំ នៅក្នុងឆ្នាំ២០១៦ លោកត្រូវ បានគណៈគ្រប់គ្រង ដំឡើងតួនាទីទៅជានាយករងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយចុងក្រោយបង្អស់ក្នុង ឆ្នាំ២០១៧ លោកត្រូវបានដំឡើងតួនាទីទៅជានាយកសាខាម៉ៅសេទុង និងជាគណកម្មការដឹកនាំរៀបចំសន្និសីទ CamTESOL ប្រចាំឆ្នាំផងដែរ។

លោក ឡុង ពិសី បានបញ្ចប់បរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស នៅក្នុងឆ្នាំ២០០៦ នៅសកលវិទ្យាល័យបៀល ប្រាយ។





លោក គង់ ប៊ុននិរ្ទ សញ្ជាតិខ្មែរ មានបទពិសោធន៍ជិត២០ឆ្នាំក្នុងវិស័យធនាគារនៅព្រះរាជាណាចក្រកម្ពុជា ទាំងបម្រើការនៅក្នុងធនាគារជាតិនៃកម្ពុជា និងធនាគារឯកជន ។ លោកបានចំណាយពេល ៤ឆ្នាំ នៅនាយកដ្ឋានត្រួតពិនិត្យដល់ទៅកន្លែងនៃធនាគារជាតិនៃកម្ពុជា ហើយបានចាប់ផ្តើមនិងគ្រប់គ្រងហិរញ្ញិករបស់ធនាគារឯកជនរយៈពេល៣ឆ្នាំ ព្រមទាំងមានបទពិសោធន៍ ៤ឆ្នាំក្នុងការបង្កើតនិងដឹកនាំធនាគារឯកទេសក្នុងស្រុក ។ លើសពីនេះ លោកបានចំណាយពេល ២ឆ្នាំ ជាអគ្គនាយករង និងសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកដ្ឋានឥណទានខ្នាតធំរយៈពេល៤ឆ្នាំ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យផ្នែកធនាគារនិងការគ្រប់គ្រង

ហានិភ័យធនាគារផងដែរ ។ លោកមានជំនាញផ្នែកការអភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រងដំណើរការផ្លាស់ប្តូរ អភិបាលកិច្ច មុខងារប្រតិបត្តិតាម បទបញ្ញត្តិធនាគារ ការគ្រប់គ្រងហានិភ័យ សេវាកម្មឲ្យខ្ព្ពស់ក្នុងពាណិជ្ជកម្ម កម្ចីចំនិងស្មុគស្មាញ ការគ្រប់គ្រងអត្រាប្តូរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងបរិញ្ញាប័ត្រពីរ គឺផ្នែកគណនេយ្យ និងសេដ្ឋកិច្ច ព្រមទាំងបរិញ្ញាប័ត្ររងផ្នែកធនាគារនិងហិរញ្ញវត្ថុ ។

លោក ស៊ីន់ ពិសិដ្ឋ
អគ្គនាយកផ្នែកប្រតិបត្តិការ

លោក ស៊ីន់ ពិសិដ្ឋ សញ្ជាតិខ្មែរ បច្ចុប្បន្នកំពុងកាន់ដំណែងជាអគ្គនាយកផ្នែកប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី។ លោកមានបទពិសោធន៍ការងាររយៈពេលជាង១៧ឆ្នាំ នៅក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យទូទាត់សងប្រាក់។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០២។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យទូទាត់សងប្រាក់។





លោក យុន ជាវុធ សញ្ជាតិខ្មែរ មានតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ លោកមានបទពិសោធន៍ជា១៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងកំពុងបន្តយកអនុបណ្ឌិតផ្នែកធនាគារនិងហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍លើការគ្រប់គ្រងហិរញ្ញវត្ថុជាង៦ឆ្នាំ ការគ្រប់គ្រងសាខាជាង៦ឆ្នាំ ជាគណនេយ្យសាខាជា៣ឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែលើ បទបញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាផងដែរ។

លោក កា រដ្ឋធី
ប្រធាននាយកដ្ឋានឥណទាន

លោក កា រដ្ឋធី អាយុ ៤០ឆ្នាំ សញ្ជាតិកម្ពុជា បានក្លាយជាប្រធាននាយកដ្ឋានឥណទាន ចាប់ពីពេលដែលគាត់បានចូលរួមជាមួយក្រុមហ៊ុនរបស់យើងនៅខែដើមខែធ្នូ ឆ្នាំ២០១៩។ បច្ចុប្បន្ន គាត់ទទួលខុសត្រូវចំពោះប្រតិបត្តិការឥណទានទូទៅនៃអាជីវកម្មមីក្រូហិរញ្ញវត្ថុរបស់យើង ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យឥណទានឡើងវិញ ការឯកភាពចំពោះកម្ចី និងផ្តល់ការណែនាំដល់បុគ្គលិកដែលចុះធ្វើការតាមមូលដ្ឋាន។ គាត់បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ជំនាញកសិកម្ម ពីសាលាជាតិកសិកម្មព្រៃកលៀប ប្រទេសកម្ពុជា នៅឆ្នាំ២០០៨។ គាត់ក៏បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហៀលប្រាយ ប្រទេសកម្ពុជា នៅឆ្នាំ២០១១ ផងដែរ។ គាត់មានបទពិសោធន៍ជាងដប់ប្រាំពីរឆ្នាំនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមន្ត្រីឥណទានជាមួយក្រុមហ៊ុនសីលានិធិលីមីតធីតនៅឆ្នាំ២០០៥។ នៅក្នុងការចាប់អាជីពរបស់គាត់នៅក្នុងក្រុមហ៊ុនសីលានិធិ លីមីតធីត គាត់បានទទួលការដំឡើងមុខតំណែងជាច្រើនលើករហូតដល់មុខតំណែងចុងក្រោយរបស់គាត់ គឺជាអនុប្រធាននាយកដ្ឋានសវនកម្មនៅឆ្នាំ២០១៦។ នៅចុងឆ្នាំនោះគាត់បានចូលរួមជាមួយសហគ្រិនភាព ក្នុងនាមជាអនុប្រធាននាយកដ្ឋានប្រតិបត្តិមុនពេលផ្លាស់មកកាន់ក្រុមហ៊ុនរបស់យើងនៅចុងឆ្នាំឆ្នាំ២០១៩។



អ្នកស្រី យឹម ស្រីឡុង
មន្ត្រីហានិភ័យនិងប្រតិបត្តិតាមដាន់ខ្ពស់



អ្នកស្រី យឹម ស្រីឡុង បានកើតនៅក្នុងឆ្នាំ ១៩៩២ អ្នកស្រីបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាននេន ភីអិលស៊ី ជាប្រធានហានិភ័យ និងប្រតិបត្តិតាម នៅខែកញ្ញា ឆ្នាំ ២០២០។ អ្នកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អ្នកស្រី មានបទពិសោធន៍ច្រើនជាង ៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែលមានមុខតំណែងជាច្រើនរួមមាន មន្ត្រីឥណទាន ជំនួយការគណនេយ្យ ជំនួយការប្រតិបត្តិការ និងមន្ត្រីប្រតិបត្តិតាមនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយចំនួនរួមមាន៖ ហ្វាមើរ ហ្វាយនេន អិលធីឌី និងធី & ហ្វាយនេន ភីអិលស៊ី។

លោក ផូ ស៊ីសុវត្ថិ
មន្ត្រីសវនករផ្ទៃក្នុងជាន់ខ្ពស់

លោក ផូ ស៊ីសុវត្ថិ សញ្ជាតិខ្មែរ បានក្លាយជាមន្ត្រីសវនករផ្ទៃក្នុងជាន់ខ្ពស់ចាប់ពីពេលដែលលោកបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនេន ភីអិលស៊ី នៅដើមខែសីហា ឆ្នាំ ២០២០។



លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១២ លោកធ្លាប់បានចូលបម្រើការងារជាច្រើនក្នុង វិស័យក្រុមហ៊ុន និងមីក្រូហិរញ្ញវត្ថុនឹងបានចាប់ផ្តើមបម្រើការងារចាប់ពីឆ្នាំ២០០៧ នៅក្រុមហ៊ុននាំចូលផលិតផលក្រៅស្រុកមួយ ក្នុងតួនាទីផ្នែកលក់ និងទីផ្សារ។ នៅក្រុមហ៊ុនទេសចរណ៍ក្នុង និងក្រៅប្រទេស ក្នុងតួនាទីជាជំនួយការណ៍ប្រធានរដ្ឋបាល និងគ្រប់គ្រងសំភារៈប្រើប្រាស់នៅឆ្នាំ ២០០៩។ នៅក្រុមហ៊ុនធានារ៉ាប់រងក្នុងប្រទេស ក្នុងតួនាទីជាទីប្រឹក្សាធានារ៉ាប់រងនៅឆ្នាំ២០១២។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ក្នុងឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៩។ ក្នុងតួនាទីជាបុគ្គលិករដ្ឋបាលនៅឆ្នាំ២០១៣ តួនាទីជាសវនករផ្ទៃក្នុងផ្នែកប្រតិបត្តិការនៅឆ្នាំ២០១៤ តួនាទីជាជំនួយការប្រធានប្រតិបត្តិនៅឆ្នាំ២០១៥ តួនាទីជាសវនករផ្ទៃក្នុងផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០១៨

និងតួនាទីចុងក្រោយជាសវនករផ្ទៃក្នុងជាន់ខ្ពស់ក្នុងឆ្នាំ២០១៩
ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។

មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

លោក ឆយ វ៉ាន់ដេត

ប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាល



លោក ឆយ វ៉ាន់ដេត សញ្ជាតិខ្មែរ បានចូលបម្រើការងារជាមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពី
ខែធ្នូ ឆ្នាំ២០២១ មានតួនាទីជាប្រធានផ្នែកធនធានមនុស្សនិងរដ្ឋ
បាល បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ។ លោកមានបទ
ពិសោធន៍ជាង១៨ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធ្លាប់បានបម្រើ
ការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនគ្រឹះស្ថាន។ លោក
មានបទពិសោធន៍លើកិច្ចការគណនេយ្យ ជាមន្ត្រីគណនេយ្យ ប្រធាន
មន្ត្រីគណនេយ្យ ប្រធានអនុសាខា និងជានាយកគ្រប់គ្រងសាខា
សរុបជាង១០ឆ្នាំ។ លោកមានបទពិសោធន៍ក្នុងការគ្រប់គ្រង
ធនធានមនុស្ស ដែលធ្លាប់បានបំពេញតួនាទី៖ ជាជំនួយការ
នាយកដ្ឋានធនធានមនុស្ស ជាប្រធានផ្នែកគ្រប់គ្រងលទ្ធផល

ការងារបុគ្គលិក ជាប្រធាននាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល សរុបរយៈពេលជាង០៨ឆ្នាំ។ លោកក៏បានចូលរួម
វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងមុខតំណែងរបស់លោកក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

លោក ជា សុខលីម

ប្រធានផ្នែកព័ត៌មានវិទ្យា

លោក ជា សុខលីម សញ្ជាតិខ្មែរ បានចូលបម្រើការងារក្នុង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ក្នុងឆ្នាំ
២០១៤ ជាប្រធានផ្នែកព័ត៌មានវិទ្យា។ មុនពេលចូលបម្រើការ
ងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី
លោកធ្លាប់បានបម្រើការងារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលជា
ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មប្រព័ន្ធព័ត៌មានវិទ្យាដ៏ធំមួយក្នុងព្រះរាជ
ណាចក្រកម្ពុជា អស់រយៈពេលជាង ៥ឆ្នាំ។ គាត់បានបញ្ចប់
បរិញ្ញាបត្រក្នុងឆ្នាំ២០១០ និងបានចូលរួមវគ្គបណ្តុះបណ្តាលជា
ច្រើនទៅលើផ្នែកព័ត៌មានវិទ្យា។




វឌ្ឍនភាពរបស់បុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក

ការអភិវឌ្ឍរបស់បុគ្គលិក

ចំនួនបុគ្គលិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន គិតត្រឹមខែធ្នូ ឆ្នាំ២០២១ មានចំនួនសរុប៤៩នាក់ ក្នុងនោះបុគ្គលិកនារីមានចំនួន១៦នាក់ ស្មើនឹង ៣២,៦៥% នៃចំនួនបុគ្គលិកសរុប។ ចំពោះអត្រានៃការចាកចេញ របស់បុគ្គលិកមានការកើនឡើងជាងឆ្នាំមុនដែលមានពី ២៥,០០% រហូតដល់ ៤៤,៩០%។

ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ គ្រឹះស្ថានបានអភិវឌ្ឍគោលនយោបាយធនធានមនុស្សដែលច្បាស់លាស់ និងមាន តម្លាភាព និងនីតិវិធីដែលពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកថ្មី ការវាយតម្លៃបុគ្គលិក តម្លៃតបស្នង និងវិន័យ។



ការវិវត្តរបស់បុគ្គលិក និងការកសាងសមត្ថភាព

ដោយសារការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាព ការងាររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់បុគ្គលិកថ្មីដែលត្រូវបាន ជ្រើស រើសដើម្បីធានាថា ពួកគេមានជំនាញគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបំពេញការងាររបស់ពួកគេ ក៏ដូចជាធ្វើឲ្យ ការងារពួកគេមានប្រសិទ្ធភាព និងមានប្រសិទ្ធផល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ក៏បានផ្តល់ ថវិកាជារៀងរាល់ឆ្នាំផងដែរ សម្រាប់ការអភិវឌ្ឍបុគ្គលិក និងការកសាងសមត្ថភាពលើការបណ្តុះបណ្តាល វគ្គបណ្តុះ បណ្តាលថ្មីស្តីពីផលិតផលថ្មី ឬគោលនយោបាយថ្មី វគ្គបណ្តុះបណ្តាល ឯកទេស និង កម្មវិធីកសាងសមត្ថភាពចាំ បាច់។ បុគ្គលិកម្នាក់ៗ ក៏ត្រូវបានផ្តល់ឱកាសផងដែរ ដើម្បីចូលរួមកម្មវិធីសិក្សាខ្លី ឬកម្មវិធីដែលមានសញ្ញាបត្រ។ វគ្គ បណ្តុះបណ្តាលទាក់ទងទៅនឹងការណែនាំសម្រាប់បុគ្គលិកដែលបានជ្រើសរើសថ្មីៗ វគ្គបណ្តុះបណ្តាលភាពទាន់ សម័យ ការតម្រង់ទិសលើផលិតផលថ្មី ការវាយតម្លៃកម្មវិធី ការណែនាំស្តីពីគោលនយោបាយថ្មី ជំនាញសវនកម្ម ការ គ្រប់គ្រងធនធានមនុស្ស សិក្ខាសាលាអភិបាលកិច្ចក្រុមហ៊ុន ច្បាប់កិច្ចសន្យាដីនិងឥណទាន និងនីតិវិធីច្បាប់ និង គោលនយោបាយធនធានមនុស្សប្រកបដោយប្រសិទ្ធភាព នីតិវិធី និងការអភិវឌ្ឍន៍ ដោយខ្លួនឯង សិក្ខាសាលាយុទ្ធ សាស្ត្រថ្មីការគ្រប់គ្រងសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ សម្រាប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ហានិភ័យ វិធីសាស្ត្រស្រាវជ្រាវជាក់ស្តែង បទពិសោធន៍ និងជាក់ស្តែងលើការយកពន្ធ អនុវត្តច្បាប់ការងារ និង

លក្ខខណ្ឌការងារធនធានមនុស្ស។ កម្មវិធីច្បាប់សម្រាប់ឯកសារស្របច្បាប់ នៅក្នុងធនធានមនុស្សនិងអ្នកគ្រប់គ្រង ការហ្វឹកហ្វឺនអនុវត្តជាក់ស្តែងលើវិធីគណនាសម្រាប់ការបន្ថែមម៉ោង និងការបង់ប្រាក់ផ្សេងទៀត ក្រោមច្បាប់ស្តីពី ការងារកម្ពុជា តួនាទីដ៏មានប្រសិទ្ធភាព នៃការគ្រប់គ្រងនៅក្នុងអង្គភាពសន្និសីទស្តីពីធនធានមនុស្សជាដើម។

ផលិតផល និងសេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានបង្កើតនូវផលិតផលឥណទានជាច្រើន ដើម្បីឆ្លើយតប ទៅនឹងការបម្រើសេវា ទៅដល់ប្រជាជនដែលមានចំណូលទាប សហគ្រាសខ្នាតតូច មធ្យម ហើយនិងកសិករ ទាំងនៅ តាមតំបន់ជាប់ស្រយាល និងតំបន់ពាក់កណ្តាលជនបទ។ យោងទៅតាមប្រភពចំណូលអាជីវកម្មរបស់អតិថិជន ពួក គាត់អាច ជ្រើសរើសរបៀបសងច្រើនប្រភេទគឺ ការសងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ និង ការសងការប្រាក់ ប្រចាំខែ និងសងដើមនៅចុងគ្រា។

ឥណទានក្រុម

ឥណទានក្រុមត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ប្រាក់កម្ចីទៅ ប្រជាជនក្រីក្រនៅប្រទេសកម្ពុជា ដែល មានចំណូលទាប សហគ្រាសខ្នាតតូច និងកសិករ។ សំរាប់ ឥណទានក្រុមមួយ អាចមានសមាជិកក្រុមចាប់ពី ២នាក់ ទៅ ៦នាក់ ហើយក្នុងម្នាក់ៗអាចទទួលបានប្រាក់កម្ចីចាប់ពី ៥០ដុល្លារអាមេរិក ដល់ ២៥០ ដុល្លារអាមេរិក សមមូលជា ប្រាក់រៀល ជាមួយនឹងរយៈពេលចាប់ពី១ខែ ដល់ ១២ខែ ជាមួយនឹងរបៀបសងប្រាក់ពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការប្រាក់ប្រចាំខែ ហើយសងប្រាក់ដើមនៅចុងគ្រា។


ឥណទានទោល

ឥណទានទោល ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់ប្រជាជនក្រីក្រ និងមធ្យម ដែលពាក់ព័ន្ធនឹង សហគ្រាសខ្នាតតូច និងមធ្យម ហើយនិង កសិករ។ អតិថិជនអាចខ្ចីប្រាក់ ជាលក្ខណៈឯកត្តជន ជាមួយទំហំកម្ចី រហូត ដល់ ៥០.០០០ ដុល្លារអាមេរិក សមមូលជាប្រាក់រៀល ជាមួយនឹងរយៈពេល រហូតដល់ ៦០ខែ និងរៀបសង ប្រាក់មានពីរប្រភេទគឺ សងរំលស់ប្រាក់ ដើម និងការប្រាក់រៀងរាល់ខែ និង សងការប្រាក់ប្រចាំខែ ហើយសងប្រាក់ ដើមនៅចុងគ្រា ដោយអាស្រ័យទៅតាមប្រភេទនៃមុខរបររបស់អតិថិជន។

លទ្ធផលផ្នែកប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅតែបន្តការរីកចម្រើនក្នុងលក្ខខណ្ឌនៃការពង្រីកចំនួន សាខា និងទំហំនៃប្រាក់កម្ចី។ ក្នុងអំឡុងឆ្នាំ២០១៧ សាខាថ្មីចំនួន២បានបង្កើតឡើង គឺសាខាខេត្តកំពង់ស្ពឺ និងសាខា ស្រុកជើងព្រៃ។ នៅដំណាច់ខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី មានអតិថិជន សកម្មចំនួន ១.២០៩នាក់ ជាមួយនិងផលប៉ុន្តែឥណទានដុលចំនួន ៤.០៥២.៩៤៤ដុល្លារ ហើយមានសាខាដែល កំពុងធ្វើប្រតិបត្តិការមានចំនួន៤ ដែលមានប្រតិបត្តិការនៅតាមស្រុក ខេត្ត ក្រុង និងរាជធានី រួមមាន៖ រាជធានីភ្នំពេញ ខេត្ត តាកែវ(ស្រុកបាទី) ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម(ស្រុកជើងព្រៃ)។

ការគ្របដណ្តប់តំបន់ប្រតិបត្តិការ




អតិថិជន និងផលប៉ះពាល់ត្រួតពិនិត្យ

ការបញ្ចេញប្រាក់កម្ចី

ការបញ្ចេញឥណទានជូនអតិថិជនក្នុងឆ្នាំ២០២១ សរុបចំនួន ៥.២៧៦.៣៧០ ដុល្លារ ហើយនិងអតិថិជនសរុបចំនួន ១.៣៤០ នាក់។ ប្រាក់កម្ចីទាំងអស់ដែលបានផ្តល់ជូនអតិថិជនគឺពួកគាត់យកទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជា៖ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ការសាងសង់ ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងក្នុងការប្រើប្រាស់ផ្សេងៗ។


និន្នាការនៃ ការបញ្ចេញប្រាក់កម្ចី ផលប៉ះពាល់ត្រួតពិនិត្យ និងអតិថិជនសកម្ម អំឡុងឆ្នាំ២០២១



ផលប៉ះពាល់ត្រួតពិនិត្យ


ក្នុងដំណាក់កាលរីករាលដាលនៃវីរុសកូវីដ-១៩ ធ្វើឱ្យមានផលប៉ះពាល់លើគ្រប់វិស័យ នៅដំណាច់ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន មានផលប៉ះពាល់ត្រួតពិនិត្យសរុបចំនួន ៤.០៥២.៩៤៤ដុល្លារ ដែលកាលពីដំណាច់ឆ្នាំ២០២០ មានផលប៉ះពាល់ត្រួតពិនិត្យសរុបចំនួន ៤.១២៨.៧៨៧ដុល្លារ។ ផលប៉ះពាល់ត្រួតពិនិត្យសរុបគឺបានមកពី ផលប៉ះពាល់ប្រាក់កម្ចីជាក្រុម និងជាឯកត្តជន។

ផលប៉ុន្តែងឥណទាន និងអតិថិជនសកម្ម ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២១




ឥណទានតាមវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្តល់ប្រាក់កម្ចីទៅតាមប្រភេទនៃផលិតផលផ្សេងៗគ្នា។ នៅដំណាច់ឆ្នាំ ២០២១ ប្រាក់កម្ចីលើវិស័យ កសិកម្ម មានប្រមាណជា ២,០៨% នៃផលប៉ុន្តែងឥណទានសរុប ដែលភាគច្រើនពាក់ព័ន្ធនឹង ការដាំដំណាំដូចជា៖ ពោត ដំឡូង សណ្តែក ល្ង ស្រែ...។ល។ វិស័យពាណិជ្ជកម្មមានចំនួន ៨,៦៦% ដែលភាគច្រើនពាក់ព័ន្ធនឹង ការទិញនិងលក់ ពីសកម្មភាពផ្សេងៗក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ វិស័យសេវាកម្មមានចំនួន ០,៥៤% ដែលពាក់ព័ន្ធនឹង ការជួលផ្ទះ រត់តាក់ស៊ី ម៉ូតូឌុប...។ល។ វិស័យសាងសង់មាន ១៤,០៥% ពាក់ព័ន្ធនឹង ការជួសជុលផ្ទះ សាងសង់ផ្ទះថ្មី។ វិស័យកម្ចីជាលក្ខណៈគ្រួសារមានចំនួន ៧៤,៤០% និង ០,២៨%ដែលតំណាងឲ្យវិស័យផ្សេងៗនៃផលប៉ុន្តែងឥណទានសរុប។



គុណភាពផលប៉ុន្តែប្រាក់កម្ចី

ក្នុងអំឡុងឆ្នាំ២០២១ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានកំណត់នូវការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យប្រសើរឡើងចំពោះគុណភាពផលប៉ុន្តែឥណទាន ហើយនិងយកចិត្តទុកដាក់ រួមទាំងប្រុងប្រយ័ត្នក្នុងការបញ្ចេញឥណទានថ្មីៗ។ ជាលទ្ធផល ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី អាចរក្សាបាននូវហានិភ័យឥណទានឲ្យនៅត្រឹម ៦,៦១% ដែលពីឆ្នាំ២០២០ មានអត្រា ១,៤៧%។ លទ្ធផលទទួលបានទាំងនេះគឺដោយយោងទៅលើការតាមដាន និងត្រួតពិនិត្យ លើផលប៉ុន្តែប្រាក់កម្ចីពីគ្រប់បុគ្គលិក និងការខិតខំប្រឹងប្រែងទៅលើការបណ្តុះបណ្តាល បុគ្គលិកប្រតិបត្តិការ ជាពិសេសមន្ត្រីឥណទាន និងការបង្កើតជាគោលការណ៍ឥណទាន និងនីតិវិធី ក្រមសីលធម៌ បុគ្គលិកនិងការទំនាក់ទំនងល្អ រវាងបុគ្គលិក និងអតិថិជន ការផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ពីបុគ្គលិកចំពោះអតិថិជន និងដំបូន្មានពីថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។ ក្រៅពីនេះ ប្រព័ន្ធមរគត (Morakot) បានផ្តល់ទិន្នន័យលម្អិត និងព័ត៌មានសម្រាប់បុគ្គលិក និងថ្នាក់គ្រប់គ្រងដើម្បីត្រួតពិនិត្យ វិភាគ និងតាមដានផលប៉ុន្តែឥណទានបានទាន់ពេលវេលា។ ការចូលរួមចំណែកទៅលើគុណភាពនៃផលប៉ុន្តែឥណទាន គឺវាបានធ្វើឲ្យប្រសើរឡើងនូវបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។



ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូនរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសម្រាប់ការិយបរិច្ឆេទ	១១៧.៧៥២	៤៧៩.៧២២

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យទូទាត់ភាគលាភណាមួយសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងកំឡុងការិយបរិច្ឆេទលើសពីការបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ឥណទានពិបាកទារ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានពិបាកទារ និងការធ្វើសំវិធានធនចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយជឿជាក់ថាពុំមានឥណទានពិបាកទារ ត្រូវបានជម្រះចេញពីបញ្ជី និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យការជម្រះចេញពីបញ្ជីនៃឥណទានពិបាកទារ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ត្រូវបានធ្វើឡើងជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងឡាយណា ដែលទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃដំណាច់ឆ្នាំ ដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមហ៊ុនមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីខ្ទង់គណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមកទល់នឹងថ្ងៃ ចេញរបាយការណ៍នេះ មិនមានខ្ទង់គណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

ដើមទុន

ក្រុមហ៊ុនមិនបានបោះផ្សាយភាគហ៊ុនថ្មីនៅក្នុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបាននៅបម្រើការចាប់តាំងពីរបាយការណ៍ចុងក្រោយមានរាយនាមដូចខាងក្រោម៖

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
លោក ឡុង ពិសី
លោក គង់ វ៉ារ៉ា

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងកំឡុងពេល និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រុមហ៊ុនមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឱ្យទទួលបាននូវផលប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុន ឬរវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ផ្សេងៗដែលអាចចាត់ទុកថាបានកើតឡើងដោយសារគុណសម្បត្តិនៃប្រតិបត្តិការទាំងនោះដូចបានបង្ហាញក្នុងកំណត់សម្គាល់ទី២៧ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- ក. ជ្រើសរើសគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យបានជាប់លាប់។
- ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ហៅកាត់ថា (“ស.រ.ហ.អ.ក.ស.ជ.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- គ. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី និង
- ង. គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងស្ថានភាពរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាក្រុមហ៊ុនបានអនុវត្តតាមនូវរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍

ហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទ

ព្រឹត្តិការណ៍សំខាន់ៗក្នុងការិយបរិច្ឆេទ ត្រូវបានបង្ហាញនៅក្នុងតំណាងសម្គាល់ទី៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី៩ ដល់ ៤០ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រធានក្រុមប្រឹក្សាភិបាល



លោក គង់ ប៊ុននរិន្ទ
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

សេចក្តីរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រទី៩ ដល់ ៤០។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយគោរពទៅតាម ក្រមសីលធម៌របស់គណនេយ្យករជំនាញ និងសវនករ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (“ក្រមសីលធម៌”) និងក្រមសីលធម៌អន្តរជាតិរបស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារអន្តរជាតិនៃឯករាជ្យភាព) របស់ក្រុមប្រឹក្សាភិបាលស្តង់ដារក្រមសីលធម៌អន្តរជាតិសំរាប់គណនេយ្យករជំនាញ (“ក្រមសីលធម៌ IESBA”) ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌ដទៃទៀត ដោយអនុលោមតាមក្រមសីលធម៌ និងក្រមសីលធម៌ IESBA។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឯករាជ្យយើងខ្ញុំទេ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនស្របជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ការយល់ដឹងរបស់យើងខ្ញុំទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេកំហុសឆ្គងជាសារវន្តត្រូវបានបង្ហាញ។

ផ្នែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជាសារវន្ត យើងខ្ញុំតម្រូវឱ្យរាយការណ៍ពីការពិត តែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការការព្រឹត្តទិន្នន័យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការបង្ហាញប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបនិរន្តរភាព ប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯករាជ្យដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែការពារនូវកំហុសឆ្គងជាសារវន្ត នៅពេលដែលវាកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាកំហុសឆ្គងជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាតើការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងទទួលខុសត្រូវលើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការក្លែងបន្លំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬការបំពាននៃការត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។

- វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន និងកំណត់បង្ហាញពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើជាភាពមិនមានច្បាស់លាស់ជាសារវន្តអាចកើតឡើង ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពជាសារវន្តមិនមានច្បាស់លាស់កើតឡើង យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ភ្ជាប់នឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រសិនបើការបង្ហាញទាំងនោះមិនត្រឹមត្រូវ នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យ ក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្មបាន។
- វាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញទាំងឡាយ រចនាសម្ព័ន្ធ និងមាតិកានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានកំណត់បង្ហាញព័ត៌មាន ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបង្ហាញពីប្រតិបត្តិការនិងព្រឹត្តិការណ៍នៅក្នុងលក្ខខណ្ឌមួយដែលបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវដែរឬទេ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀតក៏ដូចជា វិសាលភាពដែលបានគ្រោងទុកនិងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកការធ្វើសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ណាមួយលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានកត់សម្គាល់ក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍នេះត្រូវបានធ្វើឡើង សម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលផ្សេងទៀតឡើយ។



រាជធានីភ្នំពេញ
 ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១		២០២០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	៦	៣៤.០២០	១៣៨.៥៩៧	២៥.៥០៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	១៤៨.២៨៩	៦០៤.១២៩	១៤៨.១៩៩
សមតុល្យនៅធនាគារផ្សេងៗ	៨	៥៧៨.៥៦៨	២.៣៥៧.០៨៦	៤២៦.៥៩៥
ឥណទានទៅអតិថិជន	៩	៤.០២២.០០៣	១៦.៣៨៥.៦៤០	៤.១១៧.៨៣៧
គណនីត្រូវទទួលផ្សេងៗ	១០	១៨៨.៣០៥	៧៦៧.១៥៥	១៧៣.១០៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	១៧.៨៦១	៧២.៧៦៦	៤៥.៦៩៦
ទ្រព្យសកម្មអរូបី	១២	៧២.៨២៦	២៩៦.៦៩៣	២៥.៩៨៦
ទ្រព្យសកម្មពន្ធពន្យារ	១៣	៤.០៤១	១៦.៤៦៣	២១.១៦០
ទ្រព្យសកម្មសរុប		៥.០៦៥.៩១៣	២០.៦៣៨.៥២៩	៤.៩៨៤.០៨១
បំណុល និងមូលធន				
បំណុល				
ប្រាក់កម្ចី	១៤	១.៣៥០.៩១៨	៥.៥០៣.៦៤០	១.៣១២.២១២
គណនីត្រូវបង់ផ្សេងៗ	១៥	៣២.១៦៨	១៣១.០៥២	៩៦.៥៥១
បំណុលពន្ធពន្យារ		១០.៤២៥	៤២.៤៧១	២០.៦៦៨
បំណុលសរុប		១.៣៩៣.៥១១	៥.៦៧៧.១៦៣	១.៤២៩.៤៣១
មូលធន				
ដើមទុន	១៦	២.៩១៥.៧៦៦	១១.៨៧៨.៨៣១	២.៩១៥.៧៦៦
បុព្វលាភភាគហ៊ុន		៦៣.០៧៨	២៥៦.៩៨០	៦៣.០៧៨
ដើមទុនផ្សេងៗ	១៧	១៩០.០០០	៧៧៤.០៦០	១៩០.០០០
ទុនបម្រុង	១៨	១២៩.៧០៤	៥២៨.៤១២	១០៣.០៨១
ប្រាក់ចំណេញរក្សាទុក		៣៧៣.៨៥៤	១.៥២៣.០៨៣	២៨២.៧២៥
មូលធនសរុប		៣.៦៧២.៤០២	១៤.៩៦១.៣៦៦	៣.៥៥៤.៦៥០
បំណុល និងមូលធនសរុប		៥.០៦៥.៩១៣	២០.៦៣៨.៥២៩	៤.៩៨៤.០៨១

របាយការណ៍លទ្ធផល
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១		២០២០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	១៩	១.០០១.៦៥៩	៤.០៨០.៧៥៩	៩១៧.០២១
ចំណាយការប្រាក់	២០	(១៣០.១០៣)	(៥៣០.០៤០)	(១២៦.៩១៥)
ចំណូលការប្រាក់សុទ្ធ		៨៧១.៥៥៦	៣.៥៥០.៧១៩	៧៩០.១០៦
សំវិធានធនលើឥណទានជាប់សង្ស័យ	៩	(៥៧.៩៥៦)	(២៣៦.១១៣)	(៩.៦៦៤)
ចំណូលប្រតិបត្តិការផ្សេងៗ	២១	១៦.៣៤៩	៦៦.៦០៦	១៤.៨២៩
ចំណាយប្រាក់បៀវត្ស	២២	(៤៤២.០១៩)	(១.៨០០.៧៨៥)	(៤៤៣.៥៣៩)
ចំណាយរំលស់	២៣	(៤១.៥១៦)	(១៦៩.១៣៦)	(៤៧.២០៨)
ចំណាយទូទៅ និងរដ្ឋបាល	២៤	(១៨៥.១៦៧)	(៧៥៤.៣៧០)	(១៨២.៩៧៥)
ចំណេញមុនដកចំណាយពន្ធ		១៦១.២៤៧	៦៥៦.៩២១	១២១.៥៤៩
ចំណាយពន្ធលើប្រាក់ចំណេញ	២៥	(៤៣.៤៩៥)	(១៧៧.១៩៩)	(៣០.៥០៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		១១៧.៧៥២	៤៧៩.៧២២	៩១.០៤៤
ចំណូលផ្សេងៗ បន្ទាប់ពីគិតពន្ធរួច		-	-	-
ចំណូលផ្សេងៗសរុបក្នុងការិយបរិច្ឆេទ		១១៧.៧៥២	៤៧៩.៧២២	៩១.០៤៤

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	ដើមទុន បុព្វលាភភាគហ៊ុន ដុល្លារអាមេរិក	ដើមទុនផ្សេងៗ ដុល្លារអាមេរិក	ទុនបម្រុង ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០		២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	៨៤.៤៦៨	៣.៤៦៣.៦០៦
លទ្ធផលចំណេញសរុបក្នុងការិយបរិច្ឆេទ តំណាងដោយចំណូលផ្សេងៗសរុប		-	-	-	៩១.០៤៤	៩១.០៤៤
ប្រតិបត្តិការជាមួយភាគហ៊ុននិក						
ការផ្ទេរទៅទុនបម្រុង តំណាងដោយប្រតិបត្តិការជាមួយភាគហ៊ុននិកសរុប		-	-	-	១៨.៦១៣	(១៨.៦១៣)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០/ថ្ងៃទី១ ខែមករា ឆ្នាំ២០២១		២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	១០៣.០៨១	៣.៥៥៤.៦២៥
ចំណេញក្នុងការិយបរិច្ឆេទ តំណាងដោយចំណូលលម្អិតផ្សេងៗសរុប		-	-	-	១១៧.៧៥២	១១៧.៧៥២
ប្រតិបត្តិការជាមួយភាគហ៊ុននិក						
ការផ្ទេរទៅទុនបម្រុង តំណាងដោយប្រតិបត្តិការជាមួយភាគហ៊ុននិកសរុប		-	-	-	២៦.៦២៣	(២៦.៦២៣)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		២.៩១៥.៧៦៦	៦៣.០៧៨	១៩០.០០០	១២៩.៧០៤	៣.២៩៨.៥៤៨
(គិតជាពាន់រៀល)		១១.៨៧៨.៨៣១	២៥៦.៩៨០	៧៧៤.០៦០	៥២៨.៤១២	១៤.៤៣៨.២៤៣

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	២០២១		២០២០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ		១៦១.២៤៧	៦៥៦.៩២១	១២១.៥៤៩
និយ័តកម្ម៖				
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	៩	៥៧.៩៥៦	២៣៦.១១៣	៩.៦៦៤
រំលស់ទ្រព្យសកម្មអរូបី	១២	៨.១៦០	៣៣.២៤៤	៨.២៧៥
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៣៣.៣៥៦	១៣៥.៨៩២	៣៨.៩៣៣
ចំណាយការប្រាក់	២០	១៣០.១០៣	៥៣០.០៤០	១២៦.៩១៥
ចំណូលប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុន បង្វិល		៣៩០.៨២២	១.៥៩២.២១០	៣០៥.៣៣៦
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទានទៅអតិថិជន		៣៧.៨៧៨	១៥៤.៣១៥	៩៨.៦៧៩
គណនីត្រូវទទួលផ្សេងៗ		(១៥.២០០)	(៦១.៩២៦)	(១០.៧៧២)
គណនីត្រូវបង់ផ្សេងៗ		(៥២.២៣១)	(២១២.៧៨៩)	៤.៨៥១
សាច់ប្រាក់បានមកពីសកម្មភាពប្រតិបត្តិការ ការប្រាក់ដែលបានបង់ ពន្ធដែលបានបង់		៣៦១.២៦៩	១.៤៧១.៨១០	៣៩៨.០៩៤
		(១៤២.២៥៥)	(៥៧៩.៥៤៧)	(១២១.៦៩៥)
		(៣៦.៦១៩)	(១៤៩.១៨៦)	(២១.១៣២)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ		១៨២.៣៩៥	៧៤៣.០៧៧	២៥៥.២៦៧
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៥.៥២១)	(២២.៤៩៣)	(៤.៤៣២)
ការទិញទ្រព្យសកម្មអរូបី	១២	(៥៥.០០០)	(២២៤.០៧០)	(១.៤៦៤)
សាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពវិនិយោគ		(៦០.៥២១)	(២៤៦.៥៦៣)	(៥.៨៩៦)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ត)

	កំណត់ សម្គាល់	២០២១		២០២០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
ការដក/(ដាក់)ប្រាក់បញ្ញើមានកាលកំណត់ច្រើនជាង៣ខែ		២៤៦.០០០	១.០០២.២០៤	(៦.០០០)
ការសងប្រាក់កម្ចី		(៧៩៤.៩៩៤)	(៣.២៣៨.៨០៦)	(៤៦៤.៨២៣)
ការដកប្រាក់កម្ចី		៨៣៣.៧០០	៣.៣៩៦.៤៩៤	៣០០.០០០
លំហូរសាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពហិរញ្ញវត្ថុ		២៨៤.៧០៦	១.១៥៩.៨៩២	(១៧០.៨២៣)
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល				
មូល		៤០៦.៥៨០	១.៦៥៦.៤០៦	៧៨.៥៤៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		២០៨.៥០៩	៨៤៩.៤៦៦	១២៩.៩៦១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា		៦១៥.០៨៩	២.៥០៥.៨៧២	២០៨.៥០៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖				
	កំណត់ សម្គាល់	២០២១		២០២០
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៦	៣៤.០២០	១៣៨.៥៩៧	២៥.៥០៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	៧	២.៥០១	១០.១៨៩	២.៤១១
សមតុល្យនៅធនាគារផ្សេងៗ	៨	៥៧៨.៥៦៨	២.៣៥៧.០៨៦	១៨០.៥៩៥
		៦១៥.០៨៩	២.៥០៥.៨៧២	២០៨.៥០៩

ដំណើរកម្សាន្តរបស់បុគ្គលិកប្រចាំឆ្នាំ

ក្រោមការផ្ដួចផ្ដើម និងជាការលើកទឹកចិត្តដល់បុគ្គលិក **អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី** ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល បានអនុញ្ញាតឱ្យមានការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ រយៈពេល០២ថ្ងៃ ពីថ្ងៃ ១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដំណើរឆ្ពោះទៅក្រុងព្រះសីហនុ។



ការិយាល័យទំនាក់ទំនង



១. ការិយាល័យកណ្តាល

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ៊ីមែល : info@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៧ ០០០០

គេហទំព័រ : www.prasethpheapfinance.com

២. សាខាភ្នំពេញ

អាសយដ្ឋាន : អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨

សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អ៊ីមែល : pnpbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៣ ៩៥៥ ៥៥៦

គេហទំព័រ : www.prasethpheapfinance.com



៣. សាខាបាទី

ផ្លូវជាតិលេខ ២ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

អ៊ីមែល : btibm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ៣២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com

៤. សាខាកំពង់ស្ពឺ

ផ្លូវជាតិលេខ ៤ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អ៊ីមែល : kpsbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ២៥ ៩៧០ ០០០

គេហទំព័រ : www.prasethpheapfinance.com



៥. សាខាជើងព្រៃ

ផ្លូវជាតិលេខ ៦ ភូមិតាសែន ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អ៊ីមែល :

chpbm@prasethpheapfinance.com

ទូរស័ព្ទ : +៨៥៥ ៤២ ៩០០ ៣៣៣

គេហទំព័រ : www.prasethpheapfinance.com

